

មេរៀននី

៣

ព្រះបិតារបស់អ្នកកំពុងតែ

មានព្រះបន្ទូលមកកាន់អ្នក

Your Father is Speaking to You

តើចៀមដឹងពេលណាត្រូវស៊ីស្មៅនៅលើជ្វាយភ្នំ និងពេលណាត្រូវចូលក្រោលបានយ៉ាងដូចម្តេច? តើវាអាចចៀស វាងដើរតាមជនចម្លែកបានយ៉ាងម្តេចដែរ? ចៀមត្រូវបានដឹកនាំ និងការពារដោយស្តាប់តាមសំឡេងអ្នកឃ្វាល។ ដោយសារ អ្នកឃ្វាលថែរក្សាចៀមតាំងតែពីវានៅជាកូនចៀមនៅឡើយ ដូច្នោះចៀមស្គាល់សំឡេងរបស់អ្នកឃ្វាល។ វាមិនទៅតាមអ្នក ណាផ្សេងទៀតឡើយ។

ទំនាក់ទំនងរបស់អ្នកជាមួយព្រះជាម្ចាស់មានលក្ខណៈដូចទំនាក់ទំនងរវាងចៀម និងអ្នកឃ្វាលតាមរបៀបមួយ ចំនួនដែរ។ ព្រះជាម្ចាស់សព្វព្រះហឫទ័យនឹងដឹកនាំ និងថែរក្សាអ្នក។ ព្រះអង្គមានព្រះបន្ទូលមកកាន់អ្នកជារៀងរាល់ថ្ងៃ ដើម្បីដឹកនាំ និងការពារអ្នករួចផុតពីគ្រោះថ្នាក់។ នៅពេលអ្នកស្តាប់តាមព្រះសូរសៀងរបស់ព្រះអង្គ អ្នកនឹងអាចស្គាល់ សំឡេងនោះកាន់តែច្បាស់។ អ្នកនឹងដឹងកិច្ចការត្រឹមត្រូវដែលត្រូវធ្វើ ទោះបីមានអ្នកផ្សេងទៀតព្យាយាមធ្វើឱ្យអ្នកកាន់ ច្រឡំក៏ដោយ។

មេរៀននេះនឹងជួយអ្នកយល់អំពីរបៀបដែលព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់អ្នក។ ពេលខ្លះព្រះអង្គនឹងមាន ព្រះបន្ទូលទៅកាន់ដោយផ្ទាល់។ ពេលខ្លះទៀត ព្រះអង្គនឹងប្រើព្រះបន្ទូលរបស់ព្រះអង្គ គឺព្រះគម្ពីរ។ នៅពេលផ្សេងទៀត ព្រះអង្គនឹងប្រើគ្រិស្តបរិស័ទផ្សេងទៀត។

នៅពេលអ្នកសិក្សាមេរៀននេះ អ្នកនឹងរកឃើញរបៀបស្គាល់សំឡេងរបស់ព្រះបិតា ទោះបីព្រះអង្គប្រើវិធីអ្វី ដើម្បីមាន ព្រះបន្ទូលក៏ដោយ។

## គម្រោង

---

- ក. ព្រះជាម្ចាស់សព្វព្រះហឫទ័យមានព្រះបន្ទូលមកកាន់អ្នក God Wants to Talk to You
- ខ. ព្រះជាម្ចាស់មានព្រះបន្ទូលតាមរបៀបជាច្រើនយ៉ាង God Speaks in Many Ways
- គ. ព្រះជាម្ចាស់មានសៀវភៅមួយសម្រាប់អ្នក God Has a Book for You
- ឃ. របៀបស្តាប់ព្រះសូរសៀងរបស់ព្រះជាម្ចាស់ How to Hear God's Voice

## គោលដៅ

---

- ១. ប្រាប់ពីហេតុផលដែលអ្នករំពឹងចង់ឱ្យព្រះជាម្ចាស់ មានព្រះបន្ទូលមកកាន់អ្នក។
- ២. ប្រាប់របៀបមួយចំនួនដែលព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់អ្នក។
- ៣. រៀបរាប់ពីសៀវភៅដែលព្រះជាម្ចាស់មានសម្រាប់អ្នក។
- ៤. ស្គាល់ពីរបៀបស្តាប់សំឡេងរបស់ព្រះជាម្ចាស់រៀងរាល់ថ្ងៃ។

## ក. ព្រះជាម្ចាស់សព្វព្រះហឫទ័យមានព្រះបន្ទូលមកកាន់អ្នក God Wants To Talk To You

គោលដៅទី១. ប្រាប់ពីហេតុផលដែលអ្នករំពឹងចង់ឱ្យព្រះជាម្ចាស់ មានព្រះបន្ទូលមកកាន់អ្នក។

តើឪពុកណាមិនចូលចិត្តនិយាយជាមួយកូនរបស់ខ្លួន បើទោះជាពួកគេនៅជាទារក ហើយអាចឆ្លើយតបបានត្រឹម ជាការញញឹមក៏ដោយនោះ? ព្រះបិតារបស់អ្នកដែលគង់នៅស្ថានបរមសុខ ក៏សព្វព្រះហឫទ័យមានព្រះបន្ទូលជាមួយកូនៗ របស់ព្រះអង្គ ដោយបង្ហាញសេចក្តីស្រឡាញ់របស់ព្រះអង្គ ដល់ពួកគេបង្រៀនពួកគេ និងជួយដោះស្រាយបញ្ហារបស់ ពួកគេ។ តើអ្នកចង់ស្តាប់ព្រះសូរសៀងរបស់ព្រះអង្គដែរឬទេ?

### លំហាត់អនុវត្ត

---

- ១ អ្នកអាចរំពឹងចង់ឱ្យព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់អ្នក ពីព្រោះព្រះអង្គ
  - ក) ស្រឡាញ់អ្នកដូចជាព្រះបិតារបស់អ្នកដែលគង់នៅស្ថានបរមសុខ។
  - ខ) បានបង្កើតរបស់សព្វសារពើដែលមាន។
  - គ) អាចធ្វើអ្វីៗគ្រប់យ៉ាងដែលព្រះអង្គសម្រេចធ្វើ។

## ខ. ព្រះជាម្ចាស់មានព្រះបន្ទូលតាមរបៀបជាច្រើនយ៉ាង God Speaks in Many Ways

គោលដៅទី២. ប្រាប់របៀបមួយចំនួនដែលព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់អ្នក។

ហេប្រើ ១:១-២ បាននិយាយថា “នៅជំនាន់ដើម ព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់បុព្វបុរសយើង ជាច្រើនលើក ច្រើនសាដោយប្រើរបៀបផ្សេងៗជាច្រើន តាមរយៈពួកព្យាករី។ គ្រានេះ ជាគ្រាចុងក្រោយបំផុត ព្រះអង្គមានព្រះបន្ទូលមក យើងតាមរយៈព្រះបុត្រា។ ព្រះអង្គបានប្រគល់អ្វីៗទាំងអស់ឱ្យព្រះបុត្រាគ្រប់គ្រងជាមត់ក ព្រះអង្គក៏បានបង្កើតពិភពលោក ទាំងមូល ដោយសារព្រះបុត្រាដែរ។” ទាំងនេះ ជារបៀបដែលព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់អ្នក។

### មានព្រះបន្ទូលផ្ទាល់ទៅកាន់ចិត្តរបស់អ្នក Directly To Your Heart

ព្រះវិញ្ញាណដ៏វិសុទ្ធ ធ្វើឱ្យអ្នកស្គាល់វត្តមានរបស់ព្រះយេស៊ូ។ ព្រះអង្គអាច នឹងមានព្រះបន្ទូលដាស់តឿនមនសិការ របស់អ្នក ដោយធ្វើឱ្យអ្នកដឹងអំពីអ្វីដែលអ្នកគួរតែធ្វើ ឬ ដាស់តឿនអ្នកកុំឱ្យធ្វើអ្វីមួយ។ ព្រះអង្គអាចធ្វើឱ្យសេចក្តីពិតខាង វិញ្ញាណ មានភាពច្បាស់លាស់សម្រាប់អ្នក។ អ្នកអាចមានចំណាប់អារម្មណ៍ខ្លាំងថា ព្រះជាម្ចាស់សព្វព្រះហឫទ័យឱ្យអ្នក ធ្វើអ្វីមួយផ្សេងទៀត។ នៅពេលអ្នកអធិស្ឋានទូលសូមព្រះជាម្ចាស់ឱ្យមានព្រះបន្ទូលមកកាន់អ្នក ហើយរំពឹងថានឹងស្តាប់ឮ ព្រះសូរសៀងរបស់ព្រះអង្គ នៅក្នុងចិត្តរបស់អ្នក។

### លំហាត់អនុវត្តន៍

២ តើព្រះជាម្ចាស់មានព្រះបន្ទូលផ្ទាល់ ទៅកាន់ចិត្តរបស់អ្នកយ៉ាងដូចម្តេចដែរ? (ប្រយោគពីរត្រឹមត្រូវ)

- ក) អ្នកតែងតែស្តាប់ឮសំឡេងច្បាស់ ដូចអ្នកឮនរណាម្នាក់និយាយមកកាន់អ្នកដែរ។
- ខ) អ្នកអាចមានចំណាប់អារម្មណ៍នឹងធ្វើអ្វីមួយ។
- គ) ព្រះសូរសៀងរបស់ព្រះជាម្ចាស់ត្រូវតែតាមរយៈសុបិន ឬ និមិត្ត។
- ឃ) សេចក្តីពិតខាងវិញ្ញាណ អាចមានលក្ខណៈពិតប្រាកដ ឬ ច្បាស់លាស់ភ្លាមៗសម្រាប់អ្នក។

### មានព្រះបន្ទូលតាមរយៈព្រះពររបស់ព្រះអង្គ Through His Blessing

គ្រិស្តបរិស័ទជាច្រើននិយាយថា ពិភពលោកទាំងមូលមានលក្ខណៈខុសប្លែក ដោយសារពួកគេបានកើតជាថ្មី ហើយ។ អ្នកក៏អាចមានការទទួលស្គាល់ថ្មីអំពីព្រះគុណរបស់ព្រះជាម្ចាស់ នៅពេលអ្នកមើលជុំវិញខ្លួន។ អ្នកអាចដឹងអំពី វត្តមានរបស់ព្រះអង្គនៅក្នុងការស្ងៀមស្ងៀមអំពីធម្មជាតិ។ ព្រះអង្គមានព្រះបន្ទូលមកកាន់អ្នកតាមរយៈតន្ត្រី និងសិល្បៈ។ អ្នកអាចដឹងអំពីព្រះអង្គនៅក្នុងមិត្តភាពកក់ក្តៅជាមួយគ្រិស្តបរិស័ទដទៃទៀត។ ព្រះពរដ៏ច្រើនឥតគណនានៅជុំវិញអ្នកប្រាប់ អ្នកអំពីព្រះហឫទ័យសប្បុរសរបស់ព្រះជាម្ចាស់។ ព្រះអង្គមានព្រះបន្ទូលឆ្លើយតបនឹងពាក្យអធិស្ឋានរបស់អ្នក។ តាមរយៈ ជំនឿ អ្នកស្តាប់ឮព្រះអង្គមានព្រះបន្ទូលថា៖ “យើងស្រឡាញ់ឯង ហើយចង់ប្រទានពរដល់ឯង” ។

លំហាត់អនុវត្តន៍

---

៣ ប្រាប់អំពីព្រះពរដែលអ្នកអាចមើលឃើញថា ព្រះជាម្ចាស់ស្រឡាញ់អ្នក។

.....  
.....  
.....

តាមរយៈគ្រីស្ទបរិស័ទដទៃទៀត Through Other Christians

ជួនកាល កូនច្បងក្នុងគ្រួសារនិយាយទៅកាន់កូនប្អូនថា៖ “ទេ ទេ ម៉ែមិនចូលចិត្តដូច្នោះទេ!” ឬ “មើលហ្ន៎ នេះជាអ្វីដែលប៉ាចូលចិត្ត” ។

ព្រះជាម្ចាស់ក៏មានព្រះបន្ទូលមកកាន់កូនរបស់ព្រះអង្គតាមរយៈបងប្រុសស្រីនៅក្នុងព្រះអម្ចាស់ដែរ។ ព្រះអង្គសព្វព្រះហឫទ័យឱ្យយើងជួបជាញឹកញាប់ ជាមួយគ្រីស្ទបរិស័ទដទៃទៀត ដើម្បីព្រះអង្គអាចប្រើពួកគេកលើកទឹកចិត្តដឹកនាំ និងជួយយើង។ លោកប៉ូលបានលើកទឹកចិត្តយើងថា “អ្នកដែលកោតខ្លាចព្រះគ្រីស្ទ ត្រូវគោរពចុះចូលគ្នាទៅវិញទៅមក” (អេភេសូ ៥:២១)។

លំហាត់អនុវត្តន៍

---

៤ តើគ្រីស្ទបរិស័ទដទៃទៀតធ្លាប់ជួយអ្នកឱ្យយល់អ្វីដែលព្រះជាម្ចាស់សព្វព្រះហឫទ័យឱ្យអ្នកធ្វើដែរឬទេ?

.....  
.....  
.....  
.....

៥ តើមាននរណាម្នាក់ធ្លាប់លើកទឹកចិត្តអ្នកឱ្យធ្វើជាគ្រីស្ទបរិស័ទល្អប្រសើរដែរឬទេ?

.....  
អ្នកណា?.....

៦ ឥឡូវនេះ សូមអរព្រះគុណព្រះជាម្ចាស់ សម្រាប់របៀបដែលព្រះអង្គមានព្រះបន្ទូលមកកាន់អ្នក តាមរយៈគ្រីស្ទបរិស័ទដទៃទៀត។ សូមឱ្យព្រះអង្គមានព្រះបន្ទូលមកកាន់អ្នក ដើម្បីជួយអ្នកដទៃទៀតទទួលបានការសង្គ្រោះ ឬ លើកទឹកចិត្តអ្នកដទៃទៀតឱ្យដើរតាមព្រះអម្ចាស់។

**តាមរយៈព្រះអំណោយទានរបស់ព្រះវិញ្ញាណ និងវិញ្ញាណ Through Spiritual Gifts and Ministries**

ព្រះវិញ្ញាណដ៏វិសុទ្ធ បានប្រទានព្រះអំណោយទានផ្សេងៗរបស់ព្រះវិញ្ញាណនៅក្នុងក្រុមជំនុំ។ ព្រះអង្គមានព្រះបន្ទូលមកកាន់យើង តាមរយៈអំណោយទានទាំងនោះ។ ព្រះអង្គប្រទានរាជសាររបស់ព្រះជាម្ចាស់ សម្រាប់ក្រុមជំនុំដល់គ្រូគង្វាល គ្រូបង្រៀន គ្រូផ្សាយដំណឹងល្អ និងអ្នកនិពន្ធ។ ព្រះអង្គសព្វព្រះហឫទ័យប្រើគ្រិស្តបរិស័ទគ្រប់រូប ដើម្បីប្រាប់អំពីព្រះជាម្ចាស់។ ហេតុនេះ អ្នកចាំបាច់ត្រូវចូលរួមកម្មវិធីក្រុមជំនុំឱ្យបានញឹកញាប់តាមដែលអ្នកអាចធ្វើបាន។ រាល់ពេលដែលអ្នកទៅ សូមស្តាប់អ្វីដែលព្រះបិតាដែលគង់នៅស្ថានបរមសុខមានព្រះបន្ទូលមកកាន់អ្នក។ ព្រះយេស៊ូបានបង្រៀនថា "ដ្បិតនៅទីណាមានពីរ ឬ បីនាក់ជួបជុំគ្នាក្នុងនាមខ្ញុំ ខ្ញុំក៏ស្ថិតនៅទីនោះជាមួយគេដែរ (ម៉ាថាយ ១៨:២០)។"

**លំហាត់អនុវត្ត**

៧ ចេញពីបញ្ជីខាងក្រោម សូមជ្រើសរើសរបៀបបីយ៉ាងដែលព្រះជាម្ចាស់ប្រើ ដើម្បីមានព្រះបន្ទូលមកកាន់មនុស្ស។

- ក) ការប្រកាសព្រះបន្ទូលរបស់អ្នកផ្សាយដំណឹងល្អ
- ខ) អ្នកខាបព្រលឹង
- គ) ធ្មប់
- ឃ) គ្រូគង្វាលគ្រិស្តបរិស័ទ
- ង) សៀវភៅដែលសរសេរដោយអ្នកនិពន្ធគ្រិស្តបរិស័ទ

៨ នៅពេលអ្នកនៅក្នុងក្រុមជំនុំ តើអ្នករំពឹងចង់ឱ្យព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់អ្នកដែរឬទេ?  
.....

៩ តើព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់អ្នកតាមរយៈសៀវភៅនេះដែរឬទេ? .....

ទូលសូមព្រះអង្គឱ្យមានព្រះបន្ទូលមកកាន់អ្នកក្នុងគ្រប់មេរៀនទាំងអស់ ។

**តាមរយៈបទចម្រៀង Through Songs**

ព្រះជាម្ចាស់អាចមានព្រះបន្ទូលមកកាន់អ្នក តាមរយៈពាក្យពេចន៍នៃបទចម្រៀង ឬ ក្រុមចម្រៀងនៃដំណឹងល្អ។ អ្នកនឹងមានការភ្ញាក់ផ្អើល អំពីព្រះអង្គនាំឱ្យអ្នកនឹកឃើញពាក្យពេចន៍ក្នុងបទចម្រៀងជាញឹកញាប់ នៅពេលណាអ្នកត្រូវការសារនៃបទចម្រៀងនោះ។ ដូច្នេះហើយបានជាលោកប៉ូលបានរំលឹកដាស់តឿនអ្នកជឿ "ចូរនិយាយគ្នាទៅវិញទៅមក ដោយប្រើទំនុកតម្កើង បទសរសើរព្រះជាម្ចាស់ និងបទចម្រៀងមកពីព្រះវិញ្ញាណ។ ចូរច្រៀង និង លើកតម្កើងព្រះអម្ចាស់ឱ្យអស់ពីចិត្ត។"

១០ ទូលសុំព្រះអម្ចាស់ឱ្យជួយអ្នករៀនបទចម្រៀង និងទំនុកតម្កើងដែលគេច្រៀងក្នុងក្រុមជំនុំរបស់អ្នកយ៉ាងលឿន។ សូមច្រៀងនៅផ្ទះតាមដែលអ្នកអាចធ្វើបាន។

១១ សូមមានទម្លាប់គិតអំពីអ្វីដែលអ្នកកំពុងតែច្រៀង។ តើមានបទចម្រៀងណាមួយដែលមានសេចក្តីពិតជាក់លាក់ ដែលអ្នកចង់យកធ្វើជាផ្នែកនៃជីវិតរបស់អ្នក? សូមសរសេរសេចក្តីពិតនោះ ក្នុងចន្លោះខាងក្រោម ហើយទូលសូមព្រះជាម្ចាស់ឱ្យជួយអ្នកអនុវត្តវា នៅក្នុងជីវិតរបស់អ្នក។

តាមរយៈព្រះគម្ពីរ Through The Bible

ព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់អ្នក តាមរយៈព្រះបន្ទូលរបស់ព្រះអង្គ គឺព្រះគម្ពីរវិសុទ្ធ។ មធ្យោបាយនេះជាមធ្យោបាយមួយដ៏ប្រាកដប្រជាបំផុត ដើម្បីដឹងអំពីរាជសាររបស់ព្រះអង្គ។ គ្រូគង្វាលមិនអាចដឹងអំពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់សម្រាប់អ្នកឡើយ។ បងប្អូនប្រុសស្រីរបស់អ្នកក្នុងព្រះគ្រិស្តអាចផ្តល់ជំនួយដែលមិនត្រឹមត្រូវសម្រាប់អ្នក។ សុបិន និងនិមិត្តមិនមែនសុទ្ធតែមកពីព្រះជាម្ចាស់ឡើយ។ ពួកវាអាចមកពីអ្វីដែលអ្នកបានគិត ឬ ចេញពីគំនិតឥតដឹងខ្លួន។ អ្នកអាចមានអារម្មណ៍ថា ព្រះជាម្ចាស់សព្វព្រះហឫទ័យឱ្យអ្នកធ្វើអ្វីមួយ ប៉ុន្តែ វាគ្រាន់តែជាបំណងចិត្តផ្ទាល់ខ្លួនដែលជំរុញឱ្យអ្នកធ្វើវាប៉ុណ្ណោះ។ ដូច្នេះ តើអ្នកអាចស្គាល់សំឡេងរបស់ព្រះជាម្ចាស់បានយ៉ាងដូចម្តេច?

អ្នកមានរាជសាររបស់ព្រះជាម្ចាស់ បានសរសេរទុកសម្រាប់អ្នកក្នុងព្រះគម្ពីរ។ អ្នកត្រូវសាកល្បងអ្វីៗផ្សេងទៀតដោយប្រើអ្វីដែលព្រះជាម្ចាស់ មានបន្ទូលមកអ្នកក្នុងព្រះគម្ពីរ។ ហេតុនេះហើយបានជាយើងចាំបាច់ត្រូវសិក្សាព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដូចអ្នកកំពុងតែធ្វើឲ្យនេះដែរ។ តាមរយៈការសិក្សាសំខាន់ៗទាំងនេះ អ្នកនឹងយល់ព្រះគម្ពីរបន្ថែមទៀត។ អ្នកក៏នឹងរៀនអំពីរបៀបយកការបង្រៀនទាំងនេះ ទៅអនុវត្តក្នុងជីវិតរបស់អ្នកផងដែរ។

សូមបើកភ្នែកទូលបង្គំ ដើម្បីឱ្យទូលបង្គំមើលឃើញភាពថ្លៃថ្នូរដ៏អស្ចារ្យនៃក្រឹត្យវិន័យរបស់ព្រះអង្គ ។  
(ទំនុកតម្កើង ១១៩:១៨)

ឱព្រះអម្ចាស់អើយ ព្រះបន្ទូលរបស់ព្រះអង្គស្ថិតស្ថេររហូតទៅនៅក្នុងស្ថានបរមសុខ។  
(ទំនុកតម្កើង ១១៩:៨៩)

ព្រះបន្ទូលរបស់ព្រះអង្គជាចង្អៀងបំភ្លឺជំហានទូលបង្គំ និងជាពន្លឺបំភ្លឺផ្លូវរបស់ទូលបង្គំ។  
(ទំនុកតម្កើង ១១៩:១០៥)

ការស្វែងយល់ព្រះបន្ទូលរបស់ព្រះអង្គ ធ្វើឱ្យមនុស្សភ្លឺស្វាង ហើយធ្វើឱ្យអ្នកទន់ទាបមានប្រាជ្ញា។  
(ទំនុកតម្កើង ១១៩:១៣០)

គោលការណ៍នៃព្រះបន្ទូលរបស់ព្រះអង្គជាសេចក្តីពិត ហើយវិន័យទាំងប៉ុន្មានដែលព្រះអង្គសំរេចដោយ  
សុចរិត នៅស្ថិតស្ថេររហូតទៅ ។ (ទំនុកតម្កើង ១១៩:១៦០)

**លំហាត់អនុវត្ត**

---

១២ តើអ្វីទៅជាមធ្យោបាយដ៏ច្បាស់បំផុត ដើម្បីស្គាល់រាជសាររបស់ព្រះជាម្ចាស់សម្រាប់អ្នក?

- ក) សិក្សាអំពីអ្វីដែលព្រះជាម្ចាស់មានព្រះបន្ទូលក្នុងព្រះគម្ពីរ។
- ខ) សូមស្តាប់ដំបូន្មានមិត្តភក្តិរបស់អ្នក។
- គ) សូមធ្វើតាមអារម្មណ៍របស់អ្នកអំពីអ្វីដែលអ្នកគួរតែធ្វើ។

**គ. ព្រះជាម្ចាស់មានសៀវភៅមួយសម្រាប់អ្នក God Has A Book For You**

គោលដៅទី៣. ពណ៌នាអំពីព្រះគម្ពីរដែលព្រះជាម្ចាស់មានសម្រាប់អ្នក។

**សៀវភៅរបស់ព្រះជាម្ចាស់សរសេរឡើងបានដោយរបៀបណា How God's Book Was Written**

ព្រះគម្ពីរមាន ៦៦កណ្តុរ។ ប្រមាណជាង ១៦០០ឆ្នាំ មានអ្នកនិពន្ធ៤០នាក់បានសរសេរកណ្តុរគម្ពីរទាំងអស់នេះ  
ទុក។ មនុស្សទាំងនេះ ជាមនុស្សដែលព្រះអង្គបានជ្រើសរើស ហើយព្រះអង្គចាត់ព្រះវិញ្ញាណរបស់ព្រះអង្គឱ្យជួយពួកគេ  
ដឹងអំពីអ្វីដែលត្រូវសរសេរទុក។ ហេតុនេះ យើងមានរាជសាររបស់ព្រះជាម្ចាស់សម្រាប់យើង។ កណ្តុរគម្ពីរ៦៦ រួមគ្នា ត្រូវ  
បានហៅថា ព្រះគម្ពីរដ៏វិសុទ្ធ។ កណ្តុរគម្ពីរទាំងអស់ស្របគ្នាយ៉ាងល្អតែខ្លះៗ។ កណ្តុរគម្ពីរទាំងនេះបង្កើតផ្ទៃរឿងដូចគ្នាក្នុង  
ឯកភាពរហូតដល់យើងដឹងថា ពួកវាមកពីអ្នកនិពន្ធតែមួយគត់ គឺព្រះជាម្ចាស់។

**លំហាត់អនុវត្ត**

---

១៣ តើប្រយោគណាត្រឹមត្រូវ?

- ក) ទោះបីព្រះគម្ពីរមានកណ្តុរគម្ពីរ ៦៦ ផ្សេងៗគ្នាក៏ដោយ ព្រះគម្ពីរមានផ្ទៃរឿងតែមួយប៉ុណ្ណោះ។
- ខ) ព្រះវិញ្ញាណដ៏វិសុទ្ធដឹកនាំអ្នកនិពន្ធម្នាក់ៗ ដែលសរសេរកណ្តុរគម្ពីរ ដើម្បីឱ្យគេដឹងអំពីអ្វីដែលត្រូវសរសេរ។
- គ) កណ្តុរគម្ពីរ ៦៦ ត្រូវបានសរសេរឡើងនៅពេលតែមួយ។

មនុស្សដែលគោរពប្រណិប័តន៍ព្រះជាម្ចាស់ ទទួលស្គាល់លក្ខណសម្បត្តិពិសេសនៃកណ្តុកម្ពីរទាំង៦៦ដែល ព្រះជាម្ចាស់បណ្តាលឱ្យតែង។ ពីរយឆ្នាំក្រោយពេលព្រះយេស៊ូប្រសូត កណ្តុកម្ពីរទាំង៦៦ត្រូវបានចងក្រងជាសៀវភៅតែ មួយ គឺព្រះគម្ពីរដើរសុទ្ធ។ ព្រះគម្ពីរដើរសុទ្ធមានន័យថា សៀវភៅរបស់ព្រះជាម្ចាស់។ កណ្តុកម្ពីរ ៣៩ ដំបូងត្រូវបានសរសេរ ឡើងនៅមុនកំណើតព្រះអម្ចាស់យេស៊ូ។ គេហៅកណ្តុកម្ពីរទាំងនោះថា ព្រះគម្ពីរសម្ពន្ធមេត្រីចាស់។ ផ្នែកទីពីរនៃព្រះគម្ពីរ ត្រូវបានគេហៅថា ព្រះគម្ពីរសម្ពន្ធមេត្រីថ្មី។ មានចំនួន២៧កណ្តុកដែលត្រូវបានសរសេរនៅក្រោយពេលនេះ។

ព្រះគម្ពីរសម្ពន្ធមេត្រីចាស់ភាគច្រើន ត្រូវបានសរសេរដំបូងជាភាសាហេប្រឺ ហើយព្រះគម្ពីរសម្ពន្ធមេត្រីថ្មីជាភាសា ក្រិក។ មួយផ្នែកតូចនៃព្រះគម្ពីរសម្ពន្ធមេត្រីចាស់ត្រូវបានសរសេរជាភាសាអាម៉ាម។ ព្រះជាម្ចាស់បានប្រទានឱ្យយើងមាន ព្រះគម្ពីររបស់ព្រះអង្គសម្រាប់មនុស្សទាំងអស់ និងចង់ឱ្យមនុស្សគ្រប់រូបអានវា។ ព្រះអង្គបានជួយកូនៗរបស់ព្រះអង្គ បកប្រែព្រះគម្ពីរដើរសុទ្ធជាភាសាជាច្រើន។ ឥឡូវនេះ ផ្នែកនៃព្រះគម្ពីរមានជាង៣០០០ភាសា។

**លំហាត់អនុវត្តន៍**

---

១៤ ចូរផ្តល់ផ្នែកនៃព្រះគម្ពីរ (ខាងស្តាំ) ទៅនឹងឃ្លានីមួយដែលរៀបរាប់អំពីផ្នែកនោះ (ខាងឆ្វេង)។

- |                                              |                                |
|----------------------------------------------|--------------------------------|
| .....ក) រៀបរាប់សម្ពន្ធមេត្រីថ្មី             | ១) ព្រះគម្ពីរសម្ពន្ធមេត្រីចាស់ |
| .....ខ) ត្រូវបានសរសេរឡើងជាភាសាហេប្រឺ         | ២) ព្រះគម្ពីរសម្ពន្ធមេត្រីថ្មី |
| .....គ) ២៧ កណ្តុក                            |                                |
| .....ឃ) ៣៩ កណ្តុក                            |                                |
| .....ង) ត្រូវបានសរសេរជាភាសាក្រិក             |                                |
| .....ច) ត្រូវបានសរសេរនៅមុនពេលព្រះយេស៊ូប្រសូត |                                |

នៅក្នុងភាសាខ្លះ មានការបកប្រែព្រះគម្ពីរផ្សេងៗគ្នាជាច្រើន។ គ្រូគង្វាល ឬគ្រូបង្រៀនគ្រីស្តបរិស័ទអាចជួយអ្នក ជ្រើសរើសព្រះគម្ពីរបកប្រែល្អបំផុត ក្នុងភាសារបស់អ្នកបាន។ ការដកស្រង់ព្រះគម្ពីរក្នុងសៀវភៅនេះ (ដើរសុទ្ធរបស់អ្នក) ចេញមកពីព្រះគម្ពីរដើរសុទ្ធជាភាសាខ្មែរច្បាប់។

**លំហាត់អនុវត្តន៍**

---

១៥ ព្រះគម្ពីរជាសៀវភៅមួយសម្រាប់

- ក) តែមនុស្សដែលមានចំណេះដឹងខ្ពស់អាចអានភាសាហេប្រឺ អាម៉ាម និង ភាសាក្រិកប៉ុណ្ណោះ។
- ខ) មនុស្សគ្រប់រូប។
- គ) គ្រូបម្រើព័ន្ធកិច្ច ឬ គ្រូគង្វាល និង គ្មានអ្នកផ្សេងទៀតឡើយ។



**ខយោងក្នុងព្រះគម្ពីរ Bible References**

កណ្តុកគម្ពីរនីមួយៗនៃព្រះគម្ពីរ ត្រូវបានបែងចែកជាជំពូកដែលមានលេខ។ ជំពូកទាំងនេះត្រូវបានបែងចែកជាខណ្ឌ តូចៗដែលគេហៅថា ខ។ ខទាំងនេះត្រូវបានគេបង់លេខ ដើម្បីអាចប្រាប់យើងនូវកន្លែងពិតប្រាកដដែលស្រួលរកអ្វីមួយក្នុង ព្រះគម្ពីរ។ ប្រសិនបើអ្នកចង់ធ្វើកំណត់ចំណាំអំពីបទគម្ពីរជាក់លាក់នៅក្នុងព្រះគម្ពីរ អ្នកត្រូវសរសេរឈ្មោះកណ្តុកគម្ពីរ បន្ទាប់ មកលេខជំពូកដែលមានសញ្ញាចុចពីរ(:) និងលេខ ខ។ ឧទាហរណ៍ “យ៉ូហាន ៣:១៦” សំដៅទៅលើកណ្តុកគម្ពីរយ៉ូហាន ជំពូក៣ ខ១៦។ នេះគឺជាខយោង។

សម្រាប់ខពីរ ឬ បន្ថែមដែលមិននៅបន្តបន្ទាប់គ្នា យើងញែកខទាំងនេះដោយប្រើសញ្ញាក្រៀម។ “យ៉ូហាន ៣:១៦, ១៨, ២០” មានន័យថា យ៉ូហាន ជំពូក៣ ខ១៦, ១៨, និង ២០ ។

សហសញ្ញារវាងលេខពីរ មានន័យថា គ្រប់ខទាំងអស់នៅក្នុងចន្លោះត្រូវបានបញ្ចូល។ “យ៉ូហាន ៣: ១៦-២២” មានន័យថា យ៉ូហាន ជំពូក៣ ខ១៦ ដល់ ២២។

សហសញ្ញាក៏ត្រូវបានប្រើរវាងខបន្តបន្ទាប់គ្នាដែរ។ “យ៉ូហាន ៣:១៦-១៧” មានន័យថា យ៉ូហាន ជំពូក៣ ខ១៦ និង ខ១៧ ។

នៅពេលយើងសំដៅទៅលើខនានាក្នុងជំពូកផ្សេងគ្នា យើងប្រើសញ្ញា(:) ដើម្បីបែងចែកខយោង ។ “យ៉ូហាន ៣:១៦, ៦:២៤” មានន័យថា យ៉ូហាន ជំពូក៣ ខ១៦ និង យ៉ូហាន ជំពូក៦ ខ២៤ ។

**លំហាត់អនុវត្តន៍**

១៦ ខយោងសម្រាប់កណ្តុកគម្ពីរម៉ាថាយ ជំពូក៦ ខ៣១, ៣២, និង ខ៣៣ ត្រូវបានសរសេរជា

- ក) ម៉ាថាយ ៣១-៣២, និង ៣៣
- ខ) ម៉ាថាយ ៦:៣១, ៣២, និង ៣៣
- គ) ម៉ាថាយ ៦:៣១-៣៣

១៧ ខយោង “លូកា ១៣:១៨-១៩; ២០:២៥-២៦” មានន័យថា

- ក) ជំពូក១៣ នៃកណ្តុកគម្ពីរលូកា ខ១៨, ១៩, ២០, ២៥, និង ២៦ ។
- ខ) លូកា ជំពូក១៣ ខ១៨ និង ១៩; និង លូកា ជំពូក២០ ខ២៥ និង ខ២៦ ។
- គ) លូកា ជំពូក ១៣, ១៨, ១៩, ២០, ២៥, និង ២៦ ។

# ១២៥. របៀបស្តាប់ព្រះសូរសៀងរបស់ព្រះជាម្ចាស់ How To Hear God's Voice

គោលដៅទី៤. ដឹងអំពីរបៀបស្តាប់ព្រះសូរសៀងរបស់ព្រះជាម្ចាស់រៀងរាល់ថ្ងៃ ។

មុននឹងអ្នកស្តាប់ស្តានីយវិទ្យុណាមួយ អ្នកត្រូវមូលឱ្យត្រូវលក់សំឡេងរបស់វាសិន។ តើអ្នកអាចមូលវិញ្ញាណរបស់អ្នក ឱ្យត្រូវនឹងរលកព្រះសូរសៀងរបស់ព្រះជាម្ចាស់បានយ៉ាងដូចម្តេច នេះគឺជាមធ្យោបាយមួយចំនួនដើម្បីធ្វើដូច្នោះបាន។

- សូមអានព្រះគម្ពីររៀងរាល់ថ្ងៃ។
- សូមគិតអំពីអ្វីដែលអ្នកបានអានក្នុងព្រះគម្ពីរ ។ សូមសញ្ជឹងគិតព្រះបន្ទូលរបស់ព្រះជាម្ចាស់។
- សូមបង្កើតទម្លាប់អាន និងទន្ទេញចងចាំខគម្ពីរដែលអ្នកចូលចិត្តជាពិសេស។

គ្រប់អត្ថបទគម្ពីរ សុទ្ធតែព្រះជាម្ចាស់ប្រទានព្រះវិញ្ញាណមកបំភ្លឺអោយតែង និងមានប្រយោជន៍សំរាប់បង្រៀន រកខុសត្រូវ កែតម្រូវ និងអប់រំអោយរស់តាមសេចក្តីសុចរិត ក្នុងគោលបំណងអោយអ្នកបំរើរបស់ព្រះជាម្ចាស់ មានសមត្ថភាព និងប្រុងប្រៀបខ្លួនជាស្រេច ដើម្បីប្រព្រឹត្តអំពើល្អគ្រប់ជំពូក។ (២ ទីម៉ូថេ ៣:១៦-១៧)

ប្រសិនបើអ្នកទើបចាប់ផ្តើមអានព្រះគម្ពីរនៅពេលឥឡូវនេះ សូមចាប់ផ្តើមអានកណ្តាគម្ពីរម៉ាកុសក្នុងព្រះគម្ពីរសម្ពន្ធមេត្រីថ្មី។ ព្រះជាម្ចាស់នឹងមានព្រះបន្ទូលមកកាន់អ្នកយ៉ាងច្បាស់តាមរយៈព្រះជន្ម និងសេចក្តីបង្រៀនរបស់ព្រះយេស៊ូហើយវានឹងជួយអ្នកយល់ព្រះគម្ពីរសម្ពន្ធមេត្រីចាស់។ ហេប្រើ ១:១-២ “នៅជំនាន់ដើម ព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់បុព្វបុរសយើង ជាច្រើនលើកច្រើនសា ដោយប្រើរបៀបផ្សេងៗជាច្រើន តាមរយៈពួកព្យាករ។ គ្រានេះ ជាគ្រាចុងក្រោយបំផុត ព្រះអង្គមានព្រះបន្ទូលមកយើងតាមរយៈព្រះបុត្រា។ ព្រះអង្គបានប្រគល់អ្វីៗទាំងអស់ឱ្យព្រះបុត្រាគ្រប់គ្រងជាមត់ក ព្រះអង្គក៏បានបង្កើតពិភពទាំងមូលដោយសារព្រះបុត្រាដែរ។”

- ទៅចូលរួមក្រុមជំនុំជាទៀងទាត់ ដោយរំពឹងចង់ឮព្រះជាម្ចាស់។
- អធិស្ឋានជារៀងរាល់ថ្ងៃ។ ទូលសូមព្រះជាម្ចាស់ ឱ្យមានព្រះបន្ទូលមកកាន់យើង។ នៅពេលអ្នកអធិស្ឋាន អ្នកអាចចង់បិទភ្នែករបស់អ្នកមូលចេញពី “គំនិតអំពីអ្វីៗដែលនៅជុំវិញអ្នក។ សូមកុំចំណាយពេលទាំងអស់និយាយទៅកាន់ព្រះជាម្ចាស់។ សូមរងចាំព្រះអង្គស្ងៀមស្ងាត់ ដើម្បីព្រះអង្គមានព្រះបន្ទូលមកកាន់ចិត្តរបស់អ្នក។
- សូមច្រៀងចម្រៀងដំណឹងល្អ និង គិតអំពីពាក្យពេចន៍ទាំងនោះ។
- សូមអនុវត្តមើលអំពីព្រះហឫទ័យសប្បុរស ឬទ្ធានុភាព និងសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់នៅជុំវិញអ្នក។
- សូមអានសៀវភៅគ្រិស្តវិស័ទ និងស្តាប់ការផ្សាយដំណឹងល្អតាមវិទ្យុ ទូរទស្សន៍ ប្រសិនបើអ្នកធ្វើបាន។
- សូមនិយាយជាមួយគ្រិស្តវិស័ទដទៃទៀតអំពីព្រះជាម្ចាស់ និងព្រះបន្ទូលរបស់ព្រះអង្គ។
- សូមធ្វើអ្វីដែលព្រះជាម្ចាស់បង្គាប់អ្នកឱ្យធ្វើ។ សូមចងចាំថា ដើម្បីមានព្រះអង្គដឹកនាំអ្នកអ្នកត្រូវស្ម័គ្រចិត្តដើរតាម។
- សូមរៀនមេរៀនរបស់អ្នកក្នុងសៀវភៅនេះ និងការសិក្សាព្រះគម្ពីរដទៃទៀត ហើយទូលសូមព្រះជាម្ចាស់ឱ្យមានព្រះបន្ទូលមកកាន់អ្នកតាមរយៈមេរៀនទាំងនេះ។

១៨ សូមមើលឡើងវិញនូវអ្វីៗដែលអ្នកអាចធ្វើ ដើម្បីស្តាប់ឮព្រះសូរសៀងរបស់ព្រះជាម្ចាស់។ សូមដាក់គូសសញ្ញាសម្គាល់នៅក្បែរចំណុចនីមួយៗដែលអ្នកកំពុងតែធ្វើ។ សូមអធិស្ឋានអំពីចំណុចណាដែលអ្នកបានធ្វើរួចទៅហើយ។ សូមអធិស្ឋានអំពីចំណុចណា ដែលអ្នកមិនទាន់បានធ្វើនៅឡើយ ឬ មិនបានធ្វើជាទៀងទាត់។ សូមគូបន្ទាត់ពីក្រោមចំណុចណា ដែលអ្នកគ្រោងនឹងចាប់ផ្តើមធ្វើ។

## សូមផ្ទៀងផ្ទើរយរបស់អ្នក

---

- ១៣ ប្រយោគ ក និង ខ ត្រឹមត្រូវ។
- ១ ក) ស្រឡាញ់អ្នកដូចជាព្រះបិតារបស់អ្នក ដែលគង់នៅស្ថានបរមសុខ។
- ១៤ ក) ២) ព្រះគម្ពីរសម្ពុទ្ធមេត្រីថ្មី  
ខ) ១) ព្រះគម្ពីរសម្ពុទ្ធមេត្រីចាស់  
គ) ២) ព្រះគម្ពីរសម្ពុទ្ធមេត្រីថ្មី  
ឃ) ១) ព្រះគម្ពីរសម្ពុទ្ធមេត្រីចាស់  
ង) ២) ព្រះគម្ពីរសម្ពុទ្ធមេត្រីថ្មី  
ច) ១) ព្រះគម្ពីរសម្ពុទ្ធមេត្រីចាស់
- ២ ប្រយោគ ខ និង ឃ ត្រឹមត្រូវ
- ១៥ ខ) មនុស្សគ្រប់រូប ។
- ៧ ក) ការប្រកាសព្រះបន្ទូលរបស់អ្នកផ្សាយដំណឹងល្អ  
ឃ) គ្រូគង្វាលគ្រិស្តបរិស័ទ  
ង) សៀវភៅដែលសរសេរដោយអ្នកនិពន្ធគ្រិស្តបរិស័ទ
- ១៦ គ) ម៉ាថាយ ៦:៣១-៣៣
- ១២ ក) សិក្សាអំពីអ្វីដែលព្រះជាម្ចាស់ មានព្រះបន្ទូលក្នុងព្រះគម្ពីរ ។
- ១៧ ខ) លូកា ជំពូក១៣ ខ១៨ និង ១៩; និង លូកា ជំពូក២០ ខ២៥ និង ខ២៦ ។